

ការចេះដឹង, ការមើលឃើញ, ការពិត

ខ្ពង់ខ្ពស់ ក្នុង កម្រិត ប៉ុណ្ណា ក៏ដោយ តែបើ ការចេះដឹងនោះ វា រស់ នៅក្នុង ស៊ីមទុច្ចរិត វា មិនមែន ជា ពន្លឺបញ្ញា នោះឡើយ។ ពិតជា ពុំយូរឡើយ ការចេះដឹងនោះ នឹងពុករលួយ នៅក្នុង បរិយាកាស ស្អុយ គគ្រុក។ នៅក្នុង តម្លៃ នៃ ប្រជាជាតិ, មិនមែន មាន តម្លៃ នៅលើ ចំនួនច្រើនក្រៃ ដូចជា សម្តេច, ឯកឧត្តម, ឧត្តមសេនីយ, ជំទាវ, ឧកញ៉ា, ប្រជាជនយួន មករស់នៅ ស្រុកខ្មែរ ប្រកបដោយ សេចក្តីសុខ សន្តិភាព, ជនខ្មែរ រាប់លាន នាក់ ធ្វើចំណាកស្រុក ទៅរកការធ្វើ នៅបរទេស, បណ្ឌិត, យុវជន មាន សញ្ញាប័ត្រឧត្តម, តែ នៅលើ សុភមង្គល របស់ ប្រជាពលរដ្ឋ, ភាពសម្បូណ៍ នៃ សេដ្ឋកិច្ច និង ទស្សនវិស័យ ជា ការរំពឹងទុកដ៏ល្អ (perspective prometteuse) របស់ ប្រទេស នៅពេល អនាគត។ តម្លៃនេះ សព្វថ្ងៃ វា គ្មានមាន នៅក្នុង « សន្តិភាព របស់ លោក ហ៊ុន សែន », « គំនិត រួបរួមជាតិ របស់ លោក កឹម សុខា ដើម្បី សន្តិភាព »។ ដូច្នោះ លោក ហ៊ុន សែន និង កឹម សុខា ជា មនុស្ស តែមួយ ដែល មាន ការចេះដឹង, ការមើលឃើញ និង ការពិត តែមួយ គឺ ស្រុកខ្មែរ ជា ទឹកដី សន្តិភាព សំរាប់ បង្រួបបង្រួម ប្រជាជនយួន និង ខ្មែរ ឱ្យរួមគ្នា ជា « ប្រជាជន ឥណ្ឌូយួន » ដែល នៅ ស្រុកខ្មែរ យៀកណាម គេ ឱ្យ ឈ្មោះ ថា « ជនកម្ពុជា »។ នេះហើយ ដែល ជា ការមិនចេះដឹង, ការមើលមិនឃើញ តែ វា ជា ការពិត របស់ ជនជាតិខ្មែរ សព្វថ្ងៃ។